



**ក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន
និងយុវជនសិស្ស**

របាយការណ៍

មូលនិធិសេដ្ឋកិច្ច ការងារប្រចាំខែឧសភា ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត

ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ភាពងាយរងគ្រោះនៅក្នុងសង្គម រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឱ្យប្រើដោយសម្តេចអគ្គ មហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ត្រង់មុំទី៣ និងមុំទី៤ នៃចតុកោណទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម និងការជំរុញ គោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ ចំណុច ជំហានទី៣ គឺ (ក).យុទ្ធសាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាព សង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣).ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រកបដោយ ធនធានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាព សម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិ សម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥).អភិវឌ្ឍរបប សន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).បង្កើតប្រព័ន្ធ សន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជា ដៃគូ។

ជាអាទិ៍ក្នុងខែឧសភា ឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្ត សម្រេចបានលទ្ធផលដូចខាងក្រោម៖

I-លទ្ធផលការងារ

**១. ការងារអាទិភាពទី ១
អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ
ក-ការងារសង្គ្រោះបន្ទាន់ដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ**

-បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននា នានាំយកអំណោយជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះចំនួន ១.៩៩៥ គ្រួសារ ក្នុងនោះ ខេត្តកំពតចំនួន ៣៤០គ្រួសារ កំពង់ឆ្នាំងចំនួន ៨០០គ្រួសារ កំពង់ស្ពឺចំនួន ២៩៦គ្រួសារ បន្ទាយមានជ័យចំនួន ៣៨គ្រួសារ កែបចំនួន ៥៥គ្រួសារ និងខេត្តកណ្តាលចំនួន ៤៦៦គ្រួសារ

-មន្ទីរ សអយ ខេត្តក្រចេះបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាស្បៀង និងសម្ភារៈផ្សេងៗដល់ប្រជា ជនរងគ្រោះ និងងាយរងគ្រោះចំនួន ០៥គ្រួសារ។ ដោយឡែក អង្គការស៊ុប៊ីអិនបានផ្តល់អណ្តូងស្នប់ចំនួន ៦០ សម្រាប់ប្រជាជនក្រីក្រនៅខេត្តកំពង់ធំ ក្បុងឃុំ ព្រៃវែង និងខេត្តស្វាយរៀង ជួយកាត់កុមារមាត់រែប ចំនួន ១៨នាក់ និងជួយឧបត្ថម្ភដល់កុមារក្រីក្រចំនួន ៤៥នាក់ និងអង្គការមេត្រីអន្តរជាតិដើម្បីអាស៊ីបានចែក អង្ករ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់ប្រជាជនក្រីក្រចំនួន ១.៥៨៩នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន

៩៤៤នាក់ ខេត្តពោធិ៍សាត់ចំនួន ៣០៣នាក់ បាត់ដំបងចំនួន ១២០នាក់ បន្ទាយមានជ័យចំនួន ១៥០នាក់ និងខេត្តសៀមរាបចំនួន ៧២នាក់

-បានស្រង់ស្ថិតិប្រជាជនទីទំលក្រ និងរងគ្រោះមហន្តរាយផ្សេងៗសរុបប្រមាណចំនួន ៥១២ គ្រួសារ ក្នុងនោះមាន ខេត្តកំពង់ស្ពឺចំនួន ០១គ្រួសារ កែបចំនួន ២៥៣គ្រួសារ កំពតចំនួន ១៣៩គ្រួសារ រាជធានីភ្នំពេញចំនួន ៥៧២គ្រួសារ និងខេត្តកណ្តាលចំនួន ៤៧គ្រួសារ។

ខ-ការងារជនអនាថា

-រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ៩៥ សសរ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនអនាថាចំនួន ៩៣នាក់ មកធ្វើការអប់រំ ពិគ្រោះ យោបល់ និងធ្វើសមាហរណកម្មទៅសហគមន៍វិញ និងបានគ្រប់គ្រងជនអនាថាគ្មានទីពឹងចំនួន ៧២នាក់ ស្រី ៤០នាក់

-បានចុះស្រង់ស្ថិតិជនអនាថានៅតាមខេត្តមួយចំនួនសរុបចំនួន ៧១នាក់ ក្នុងនោះ ខេត្តតាកែវ ចំនួន ២៩នាក់ ខេត្តកំពតចំនួន ១៥នាក់ និងខេត្តបន្ទាយមានជ័យចំនួន ២៧នាក់

-បានសហការជាមួយអង្គការជាតិ អន្តរជាតិ ជួយដល់ជនអនាថា កុមារអនាថាចំនួន ១៣៤នាក់។

គ-ការទប់ស្កាត់ការរីករាលដាលជំងឺហ៊ីវ អេដស៍

-មន្ទីរ ស.អ.យ ខេត្តកំពង់ចាមបាននាំកុមារកំព្រា និងកុមាររងផលប៉ះពាល់ដោយមេរោគអេដស៍ សរុបចំនួន ១៥០នាក់ មកសំណេះសំណាល ពិសាអាហារ និងទស្សនាសិល្បៈសម្តែងក្នុងឱកាសចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ

-មន្ទីរ ស.អ.យ ខេត្តកែប មានកុមារផ្ទុកមេរោគអេដស៍ចំនួន ០៦នាក់

-មន្ទីរ ស.អ.យ ខេត្តប៉ៃលិនបានស្រង់ស្ថិតិស្រ្តីរកស៊ីផ្លូវភេទចំនួន ១០៨នាក់ (២៣ទីតាំង) និងបាន ប្រឹក្សាយោបល់ដល់ស្រ្តីបម្រើសេវាកម្សាន្តសប្បាយចំនួន ៦៨នាក់

-អង្គការសាលាសុខភាពសាធារណៈ និងសង្គមកិច្ចសង់អេលីហ្សាបែតបានផ្តល់មណ្ឌលស្នាក់នៅ សម្លៀកបំពាក់ អាហារបំប៉នសុខភាព អប់រំផ្លូវចិត្ត តម្រូវការផ្សេងៗ និងការថែទាំសុខភាពដល់កុមារផ្ទុកមេ រោគអេដស៍ចំនួន ១០១នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥៨នាក់ និងខេត្តព្រះសីហនុចំនួន ៤៣នាក់។ ដោយឡែក អង្គការសង្គ្រោះជនអស់សង្ឃឹមបានជួយឧបត្ថម្ភជាអង្គរ ម្ហូប និងសោហ៊ុយធ្វើដំណើរទៅ មន្ទីរពេទ្យដល់អ្នកជំងឺអេដស៍ចំនួន ២៣គ្រួសារ និងកុមារស្នាក់នៅក្នុងមណ្ឌលចំនួន ៤៩នាក់។

ឃ-ការងារកិច្ចការគ្រួសារ និងយេនឌ័រ

-បានរៀបចំប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វច សុត** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់គោលនយោបាយ ចំពោះគ្រួសារ ក្រោមប្រធានបទ “អភិវឌ្ឍន៍គ្រួសារជាគ្រឹះនៃការអភិវឌ្ឍជាតិ” ដោយមានតំណាង គ្រួសារកម្មករ កសិករ អាជីវករ និវត្តជន និងមន្ត្រីរាជការស៊ីវិលសរុបចំនួន ៤៥០នាក់ ដោយម្នាក់ៗ ទទួលបានអាវយ័ត១ សារុង ១ សាប៊ូ ១ដុំ ប្រាស់ដុសធ្មេញនិងថ្នាំដុសធ្មេញ និងថវិកា ១ម៉ឺនរៀល

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ។

ង-ការងារប្រឆាំងការជួញដូរមនុស្ស និងការធ្វើសមាហរណកម្មជនរងគ្រោះ

ង-១-ការប្រឆាំងការជួញដូរមនុស្ស

-បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងឧបករណ៍ត្រួតពិនិត្យ និងវាយ តម្លៃការអនុវត្តគោលនយោបាយបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលមានអ្នកចូលរួមចំនួន ១១០នាក់។

ង-២-ការងារសមាហរណកម្ម និងកិច្ចការពារជនរងគ្រោះ

-បានធ្វើមាតុភូមិនិវត្តស្ត្រី និងកុមាររងគ្រោះចំនួន ០៦នាក់ (អង្គការ WVC ចំនួន ០៣នាក់ និង អង្គការ AKP ចំនួន ០៣នាក់) ទៅប្រទេសវៀតណាមវិញ និងបានទទួលជនរងគ្រោះដែលធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសវៀតណាមវិញចំនួន ១១នាក់ ស្រីចំនួន ០៧នាក់

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញ បានទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០២នាក់ និងបានបញ្ជូនបន្តអង្គការតំណាក់ទឹក និងអង្គការKKEV ដើម្បីគាំពារ មកអប់រំ ណែនាំ ប្រឹក្សាពិគ្រោះ យោបល់ ព្យាបាលផ្លូវកាយ ផ្លូវចិត្ត បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា។

ខ-៣-ការងារមណ្ឌលសំបុត្រដោយប៊ែត

-ទទួលជនរងគ្រោះដោយសារការជួញដូរ តាមរយៈការធ្វើមាតុភូមិនិរត្តន៍ចំនួន ០១នាក់ ស្រី ០១នាក់ និងបានបញ្ជូនទៅស្នាក់នៅក្នុងអង្គការ CWCC

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ០៣នាក់ ដោយក្នុងម្នាក់ទទួលបាន ខោ ២ អាវយឺត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងផ្ទាត់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំជុសធ្មេញ ១ ប្រាសជុសធ្មេញ ១ សាប៊ូជុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៤ករណី។

២.ការងារអាទិភាពទី ២

អតិថិជនសុខុមាលភាពកុមារ និងយុវនីតិសម្បទា

ក-ការងារសុខុមាលភាពកុមារ

-សិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារត្រូវបានជ្រួតជ្រាបទៅក្នុងសហគមន៍ តាមរយៈកម្មវិធីផ្សព្វផ្សាយជាច្រើនរបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលនានា

-បាននិងកំពុងពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បានទទួលការកិច្ចដំណើរទស្សនកិច្ចអន្តររដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសង្គមកិច្ចនៃប្រទេសមីយ៉ាន់ម៉ាមកសិក្សាស្វែងយល់អំពីវិស័យសង្គមកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសុខុមាលភាពកុមារ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

-បានធ្វើទស្សនកិច្ចសិក្សាអំពីសុំកូនក្នុងប្រទេស និងសុំកូនអន្តរប្រទេសនៅប្រទេសហ្វីលីពីន

-បានបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់មន្ត្រីរបស់អង្គការការីតាសដែលមានអ្នកចូលរួមសរុបចំនួន ២៦នាក់។

ក-១-ការងារមជ្ឈមណ្ឌលកុមារកំព្រា និងការថែទាំកុមារ

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការសរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារកំព្រាចំនួន ២.២៤៤នាក់។ កុមារកំព្រាសុទ្ធតែទទួលនូវសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឲ្យរៀនសូត្រចំណេះដឹងទូទៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌលគៀនឃ្លាំង អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០រៀល/ឆ្នាំ មណ្ឌលកម្ពុជា-បារាំង-ហុងគ្រី អង្គរ ១២គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាប ទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុងមណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភផ្សេងៗទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធីផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិនានា

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។

ក-២-ការងារថែទាំជំនួសចំពោះកុមារ និងអធិការកិច្ច

-បានរៀបចំរបាយការណ៍ស្តីពីស្ថានភាពចុះប៉ាន់ប្រមាណគ្រួសាររបស់កុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាគៀនឃ្លាំងដើម្បីធ្វើសមាហរណកម្ម។

ក-៣-ការងារសុំកូនចិញ្ចឹម

-បានបកស្រាយ និងឆ្លើយតបពាក់ព័ន្ធនឹងសុំកូនអន្តរប្រទេស

-បានរៀបចំសេចក្តីព្រាង ស្តីពីកិច្ចព្រមព្រៀងស្តីពីការកំណត់ចំនួនទីភ្នាក់ងារសុំកូនអន្តរប្រទេស

-បានរៀបចំសេចក្តីព្រាង ស្តីពីកិច្ចសន្យារវាងរដ្ឋបាលសុំកូនអន្តរប្រទេសជាមួយទីភ្នាក់ងារសុំកូនអន្តរប្រទេស

-បានរៀបចំសេចក្តីព្រាងប្រកាស ស្តីពីការផ្តល់ការអនុញ្ញាតដល់ទីភ្នាក់ងារសុំកូនអន្តរប្រទេស

-បានរៀបចំសេចក្តីព្រាងគំរូលិខិតមួយចំនួនទៀតពាក់ព័ន្ធនឹងបែបបទសុំកូនអន្តរប្រទេស

-បានបញ្ជូនមន្ត្រីចំនួន ០៤នាក់ ទៅទស្សនកិច្ចសិក្សានៅប្រទេសហ្វីលីពីនដើម្បីដកស្រង់បទពិសោធន៍ការងារស្តុកស្តុនអន្តរប្រទេស។

ខ-ការងារយុវនីតិសម្បទា

ខ-១-ការអប់រំ ទប់ស្កាត់កុមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿងញៀន

មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ ស្តីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនកុមារចំនួន ០៨លើក មានកុមារចូលរួមសរុបចំនួន ៨០០នាក់។

ខ-២-ការការពារអនីតិជន

បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន។

ខ-៣-ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ១១នាក់ មកអប់រំ កែប្រែ និងបញ្ជូនទៅស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅមណ្ឌលឱកាសខ្ញុំ

-គិតមកដល់ខែឧសភា ឆ្នាំ២០១៤ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀននៅសល់ជាក់ស្តែងនៅក្នុងមណ្ឌលចំនួន ៩០២នាក់ ក្នុងនោះ មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យចំនួន ១០៩នាក់ មណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញចំនួន ៤០៨នាក់ មជ្ឈមណ្ឌលពិភពថ្មីភ្នំសង្ឃឹមខេត្តបាត់ដំបងចំនួន ៤៧នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងចំនួន ១០៧នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ១៦៥នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តសៀមរាបចំនួន ៣១នាក់ និងមជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ៣៥នាក់។

ខ-៤-ការស្តារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់

-មន្ទីរ ស.អ.យ ខេត្តកំពង់ចាម បានចុះស្រង់ស្ថិតិអនីតិជនទំនាស់នឹងច្បាប់នៅក្នុងពន្ធនាគារចំនួន ១២នាក់ បានចុះសួរសុខទុក្ខនិងប្រឹក្សាយោបល់ចំនួន ១៦ដង និងអប់រំក្រៅប្រព័ន្ធដល់អនីតិជន និងនីតិជននៅក្នុងពន្ធនាគារចំនួន ១៦នាក់។

គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (គ.ជ.ក)

-បានរៀបចំរបាយការណ៍ស្ថានភាពកុមារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤

-បាននិងកំពុងរៀបចំបង្កើតអនុគណៈកម្មការចំនួន ០២ គឺអនុគណៈកម្មការច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងការការពារកុមារ និងអនុគណៈកម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍

-បាននិងកំពុងពិនិត្យការរចនាឯកសារច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការការពារកុមារ ដើម្បីបោះពុម្ពផ្សាយ

-បានរៀបចំព្រឹត្តិបត្រព័ត៌មានស្ថានភាពកុមារលេខ៣ ក្រោមប្រធានបទ “ការបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ”

-បានសម្របសម្រួលជាមួយក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន ដើម្បីរៀបចំវេទិកាគុមូលតាមទូរទស្សន៍សម្រាប់អបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤

-បានរៀបចំឯកសារត្រៀមសម្រាប់រៀបចំទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤

-ធ្វើបច្ចុប្បន្នភាពជាប្រចាំ គេហទំព័រ គ.ជ.ក (www.cncc.gov.kh) មានអ្នកចូលទស្សនាចំនួន ៤២២ដង មកពី២៥ប្រទេស។

គ-ការងារពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកសាងផែនការសកម្មភាព និងផែនការថវិកាលើវិស័យសង្គមកិច្ចដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍របស់ស្រុក និងឃុំ សង្កាត់ និងការគាំទ្រដល់ស្ត្រី និងកុមាររងគ្រោះនិងងាយរងគ្រោះដល់ក្រុមប្រឹក្សាស្រុក និងឃុំ សង្កាត់ នៅខេត្តសៀមរាបបន្ទាយមានជ័យ និងខេត្តកណ្តាល

-បានសហការជាមួយអង្គការ HACC រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបទដ្ឋាន និងគោលការណ៍ ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារចំពោះកុមារកំព្រា និងកុមារងាយរងគ្រោះ នៅសណ្ឋាគារ ណាហ្គារីល ដែលមានអ្នកចូលរួមចំនួន ៤៥នាក់

-បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំសិក្ខាសាលា ស្តីពីការធ្វើបច្ចុប្បន្ន ភាពការតាមដាន និងវាយតម្លៃប្រចាំឆ្នាំ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃ ឆ្ពោះទៅសម្រេចគោលដៅសូន្យបី ដែលមានមន្ត្រី ស.អ.យ ចូលរួមចំនួន ៤៥នាក់

-បានធ្វើជាវាគ្មិនក្នុងវេទិការកុមារដើម្បីអបអរសាទរខួបលើកទី១៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ក្រោមប្រធានបទ “តើក្រសួងបានផ្តល់សេវាអ្វីខ្លះដល់កុមាររងគ្រោះដោយអំពើហិង្សា ?

-បានធ្វើបច្ចុប្បន្នភាពព័ត៌មានគេហទំព័ររបស់ក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារកំព្រា និង កុមារងាយរងគ្រោះ (ក.ជ.ក.វ) ដែលមានឈ្មោះថា www.novctf.gov.kh

-បានរៀបចំប្រកាសស្តីពីក្រុមការងារមូលនិធិសកលនៃក្រសួង ស.អ.យ។

៣. ការងារអាទិភាពទី៣

អភិវឌ្ឍសុខុមាលភាពជនពិការ

ក-ការងារសុខុមាលភាពជនពិការ

- រៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនពិការដែល ស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ
- រៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការចូល បម្រើការងារ។

ខ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ

- មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយក្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ ជនពិការបានចំនួន ១៦៣នាក់ ស្រី ៣៨នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២២ នាក់ អេឡិចត្រូនិចចំនួន ៤២នាក់ ជួសជុលម៉ាស៊ីនចំនួន ៣២នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ៣២នាក់ ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរស្បែកជើងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុល ទូរស័ព្ទចំនួន ០៩នាក់។ ទន្ទឹមនេះ បានដោះស្រាយការងារជូនជនពិការបានចំនួន ២៨នាក់
- បាននិងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទ នៃការជ្រើសរើសជនពិការចូលបម្រើការងារ។

គ-ការងារមូលនិធិជនពិការ

- ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា www.pwdf.gov.kh
- បានរៀបចំសេចក្តីព្រាងប្រកាស ស្តីពីផែនការណែនាំនៃការដាក់ឱ្យប្រើប្រាស់ស្លាកសញ្ញាមជ្ឈ មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររបស់មូលនិធិជនពិការ
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាស ស្តីពីការអនុវត្តរបបគោលនយោបាយចំពោះជន ពិការក្រីក្រនៅតាមសហគមន៍
- បានប្រមូលប្រាក់ពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ពីទីតាំងនានាក្នុងរាជធានី ភ្នំពេញ ដែលមានប្រាក់កម្ពុជាចំនួន ៤.៧៤១.៨០០៛ ប្រាក់រៀតណាមចំនួន ១.៣១៥.៥០០ដុល្លារ ប្រាក់ចិន ចំនួន ១៥៣យ៉ែន ប្រាក់ថៃចំនួន ៤០បាត ប្រាក់ម៉ាឡេស៊ីចំនួន ៣៣រឹងហ្គីត និងប្រាក់អាមេរិកចំនួន ៦០ ដុល្លារអាមេរិក
- បានចុះត្រួតពិនិត្យការប្រគល់ ទទួលប្រាក់ ដែលប្រមូលបានពីហិបប្រាក់វិភាគទានសប្បុរសធម៌ ចំនួន ៣២ទីតាំង។

គ-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ

-ក្នុងខែឧសភា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បាន ផ្តល់សេវាស្តារលទ្ធភាពគ្រប់ប្រភេទជូនជនពិការបានចំនួន ៩.៣០៣នាក់ ក្នុងនោះ ស្រីចំនួន ៣.២៤៦នាក់។

ទន្ទឹមនេះ ជនពិការដែលមកទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក៏បានទទួលការឧបត្ថម្ភ ជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ

-បានផលិតឧបករណ៍សិប្បនិម្មិតនិងរណប និងបែងចែកទៅតាមមជ្ឈមណ្ឌលស្តារចំនួន ៥.៣០០ គ្រឿង។

ក-១-១-ការស្តារលទ្ធភាពពលកម្មកាយសម្បទា

បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤.៧៨៣នាក់ ស្រីចំនួន ១.១៧៤នាក់ និងជន ពិការដោយសារមិនចំនួន ១.៨១៤នាក់

ក-១-២-ការស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ

បានផ្តល់សេវាស្តារវេជ្ជសាស្ត្រជូនជនពិការចំនួន ៤.៥២០នាក់ ស្រីចំនួន ២.០៧២នាក់។

៤.ការងារអាទិភាពទី៤

អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

-គិតមកដល់ខែមេសា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិក សរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៤ សំដៅជួយគ្នាទៅវិញទៅមក នៅតាមសហគមន៍ សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំ បុណ្យសព និងការលើកកម្ពស់សុខុមាលភាព

-រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃ

គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។

៥.ការងារអាទិភាពទី៥

អភិវឌ្ឍរបបសន្តិសុខសង្គមមន្ត្រីរាជការស៊ីវិល

-បានកែសម្រួលដំឡើងរបបឧបត្ថម្ភគោលនយោបាយជូនអតីតមន្ត្រីរាជការស៊ីវិល

-បើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៤៤នាក់

-ចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់ គេហដ្ឋានចំនួន ០៧នាក់

-បើកផ្តល់ប្រាក់សោធនតាមប្រព័ន្ធធនាគារជូនសិទ្ធិវន្តថ្មីចំនួន ៣៧៧នាក់

-បើកផ្តល់ប្រាក់រំលឹកសោធនជូនសិទ្ធិវន្តចំនួន ១០នាក់

-បើកផ្តល់ប្រាក់រំលឹកសន្តស្សន៍ជូនសិទ្ធិវន្តចំនួន ០២នាក់ និងប្រាក់រំលឹកគោលនយោបាយ សោធនប្រចាំខែលម្អៀងចំនួន ០៨នាក់

-បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន ១៤២នាក់ ក្នុងនោះ និវត្តជន ចំនួន ១៣៩នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ០៣នាក់ និងអ្នកនៅក្នុងបន្ទុកសរុបចំនួន ១០៥នាក់

-បានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពជូនសិទ្ធិវន្តនៃ ប.ជ.ស ជាប្រចាំថ្ងៃ និងផ្តល់សលាកបត្រ ជូនសិទ្ធិវន្តដែលទើបនឹងចូលនិវត្តន៍

-បានរៀបចំបែបបទដាក់មន្ត្រីឲ្យចូលនិវត្តចំនួន ៨៣នាក់

-បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុកចំនួន ០៣នាក់

-បានរៀបចំបែបបទលុបសពមន្ត្រីរាជការចំនួន ០៤នាក់

-បានរៀបចំបែបបទលុបឈ្មោះនិវត្តជនចំនួន ០១នាក់ និងប្រពន្ធនៅក្នុងបន្ទុកចំនួន ០១នាក់

ចេញពីបញ្ជីបើកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែ

-លុបឈ្មោះសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៦១នាក់

-កែតម្រូវកំប្រាក់ជូននិវត្តជនចំនួន ០៥នាក់

-ចុះត្រួតពិនិត្យស្ថានភាពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិបាន ចំនួន ២០នាក់ នៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពត ពោធិ៍សាត់ និងខេត្តព្រះវិហារ

-បានរៀបចំកិច្ចសន្យាស្តីពីការផ្ទេរសិទ្ធិសម្រាប់និវត្តជន ឬជនបាត់បង់សម្បទាវិជ្ជាជីវៈ ដើម្បីផ្ទេរ សិទ្ធិបើកប្រាក់គោលនយោបាយសោធននៅពេលមានជំងឺនៅរាជធានី ខេត្តចំនួន ២៦នាក់

-បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ ប.ជ.ស ដែលមានឈ្មោះថា www.nssfc.gov.kh។

៦.ការងារអាទិភាពទី៦

អភិវឌ្ឍសុខុមាលភាពអតិថិយុទ្ធជន

ក-បេឡាជាតិអតិថិយុទ្ធជន (ប.ជ.អ)

-បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតិថិយុទ្ធជន និងគ្រួសារជាប្រចាំ

-បានធ្វើបច្ចុប្បន្នភាពអតិថិយុទ្ធជន និងគ្រួសារទាំង ២៥រាជធានី ខេត្តរួចហើយ និងបានអនុវត្តការបើកប្រាក់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារចំនួន ២៤រាជធានី ខេត្ត នៅសល់ខេត្តព្រៃវែង

-ផ្ទេរអតិថិយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានីខេត្តចំនួន ១៤០គ្រួសារ

-បញ្ចូលបន្ទុកអតិថិយុទ្ធជនចំនួន ៥៩នាក់ សរុបជាថវិកាចំនួន ៤៦៦.៦០០\$

-ទទួលអតិថិយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងហាងដៃចំនួន ៧៤នាក់

-ផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតិថិយុទ្ធជនចំនួន ១៧នាក់ សរុបជាថវិកាចំនួន ៧៤.៨៣២.២៣៧\$

តារាងកំណត់ប្រាក់របបសន្តិសុខសង្គមជូនអតិថិយុទ្ធជន និងគ្រួសារ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	១១	៣២	៤៨	៧៣	៣	១៣៧	-	២៩៣	២.២០៦.០០០\$
២	ជនមរណៈ	៨	-	-	៨	-	-	-	៨	៤៨.០០០\$
៣	ជនពិការ	១	-	-	១	-	១	-	២	៣៦៥.៣៦០\$
៤	និវត្តជន	-	-	-	-	-	-	-	-	-
៥	ជនបាត់បង់	-	-	-	-	-	-	-	-	-
សរុប		២០	៣២	៤៨	៨២	៣	១៣៨	-	៣០៣	២.៦១៩.៣៦០\$

(ប្រភព៖បេឡាជាតិអតិថិយុទ្ធជន)

តារាងលុបឈ្មោះអតិថិយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវកាត់ចេញ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	១២៦	៥៨	៨៩	១	៦៦១	៣១៥	-	៨៩០	៦.៨១៨.៨០០\$
២	ជនមរណៈ	៩	៣	២	៣	-	៦៨	-	៧៦	៥៨៧.៦០០\$
៣	ជនពិការ	៧	-	-	៨	-	៣០៥	-	៣១៣	២.៨៩៦.៤៨០\$
៤	និវត្តជន	៧	-	-	១០៣	-	២.០៩៣	-	២.១៩៦	១៣.២៩៥.០៧៤\$
៥	ជនបាត់បង់	-	-	-	៥	-	៥១	-	៥៥	២៧៩.០០០\$
សរុប		២២៩	៦១	៩១	១៩៩	១	៣.១៧៨	-	៣.៥៣០	២៣.៨៧៦.៩៥៤\$

(ប្រភព៖បេឡាជាតិអតិថិយុទ្ធជន)

តារាងលុបឈ្មោះអតិថិយុទ្ធជន និងគ្រួសារ និងទទួលស្គាល់ជាជនពលី និងមរណៈវិញ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលទទួលប្រាក់ឧបត្ថម្ភប្រចាំខែ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	១១	-	-	៩	-	២១	-	៣០	២.៩០៨.៤៨១\$
២	និវត្តជន	៨	-	-	៨	-	៣	-	១១	៣.១០៧.៧៩៧\$
៣	ជនបាត់បង់	-	-	-	-	-	-	-	-	-
សរុប		១៩	-	-	១៧	-	២៤	-	៤១	៦.០១៦.២៧៨\$

(ប្រភព៖បេឡាជាតិអតិថិយុទ្ធជន)

ស្ថិតិអតិថិយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមក្នុងខែឧសភា ឆ្នាំ២០១៤:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	៣៣.៦១៧	១០.៨៨៩	១៧.៩៩៥	២៣.០៩៥	១៩៩	២១.៤៦០	-	៧៣.៦៣៨	៥៥៣.៧៧១.៤៨០\$
២	ជនមរណៈ	៤.៩៩០	៩៦៩	១.៦៧១	៣.៩០៦	៥០	៥.៦៤២	-	១២.២៣៨	៩១.០០១.៣០០\$
៣	ជនពិការ	២៦.២៨៣	-	-	២៤.២៥០	-	២៤.០៨៧	១.៣២៨	៤៩.៦៦៥	១០.៣៨៨.៨៨០.៩២៧\$
៤	និវត្តជន	២៣.៦២៨	-	-	២០.៨៨៩	-	១៨.៣៥២	-	៣៩.២៤១	១០.៤៣៣.៥៩៥.៩០៣\$
៥	ជនបាត់បង់	១.៧០៣	-	-	១.៣៨១	-	១.៤១១	១៥	២.៨០៧	៦០៧.១៥៧.៦៥២\$

សរុប	៩០.២២១	១១.៨៥៨	១៩.៦៦៦	៧៣.៥២១	២៤៩	៧០.៩៤២	១.៣៤៣	១៧៧.៥៧៩	២២.០៣៤.៤០៦.២២២៧
------	--------	--------	--------	--------	-----	--------	-------	---------	-----------------

(ប្រភព៖ បេឡាជាកិច្ចការយុទ្ធសាស្ត្រ)

ខ. ការងារអភិវឌ្ឍន៍

- ក្នុងខែឧសភា ឆ្នាំ២០១៤នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមណាសគ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ២១២សព

- គិតពីឆ្នាំ២០០៨ មកដល់ខែឧសភា ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៥.៤៤០សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៣.៩៧៣សព នៅសល់ ១.៤៦៧សព

- បានពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមណាសគ្រោះរបស់ ស.អ.ក រាជធានី ខេត្ត និងរៀបចំសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិក ស.អ.ក ចំនួន ៦០សព

- បានរៀបចំសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងសម្រាប់កំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈដែលត្រូវទទួលសម្បទានដីសង្គមកិច្ច។

៧. ការងារអេទិភាពទី៧

សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

ក្រសួងបាន និងកំពុងសិក្សាស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

៨. ការងារអេទិភាពទី៨

អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

១. ការងាររដ្ឋបាល និងបុគ្គលិក

ក. ការងាររដ្ឋបាល

- បានរក្សាទុក និងកម្ពស់លិខិតបទដ្ឋានគតិយុត្ត មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រឹមត្រូវ និងលាក់ការណ៍សម្ងាត់

- បានទទួលលិខិតចូលចំនួន ៤៣២ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ៦១៨ច្បាប់

- បានចេញលិខិតបេសកកម្មចំនួន ៤៤ដង

- បានរៀបចំសេចក្តីណែនាំ ស្តីពីការពង្រឹងនីតិវិធីនៃការតែងតាំង ការផ្ទេរភារកិច្ចមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួង ស.អ.យ។

ខ. ការងារបុគ្គលិក

- ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៥៣២នាក់ (ថ្នាក់ជាតិ ៥៣៥នាក់ និងក្រោមជាតិ ៩៩៧នាក់)

- បុគ្គលិកជាប់កិច្ចសន្យាសរុប ៦៧៨នាក់ (ថ្នាក់ជាតិ ២១៨នាក់ និងក្រោមជាតិ ៤៦០នាក់)

- ផ្ទេរចេញចំនួន ០១នាក់

- ដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ចំនួន ០៧នាក់។

គ. ការងាររៀបចំ

- រៀបចំប្រាក់បៀវត្សរ៍ប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា

- រៀបចំបៀវត្សរ៍ជូនមន្ត្រីតែងតាំងថ្មី ជំនួយការឯកឧត្តមរដ្ឋមន្ត្រី និងទីប្រឹក្សាអមក្រសួងចំនួន ១៤នាក់

- រៀបចំប្តូរក្របខ័ណ្ឌ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ចំនួន ០៥នាក់

- រៀបចំប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការដែលទើបផ្ទេរចូលថ្មីចំនួន ០១នាក់

- ផ្តាច់បៀវត្សរ៍ជូនមន្ត្រីរាជការចេញពីតារាងបៀវត្សរ៍ចំនួន ០៤នាក់

- បញ្ជូលអ្នកក្នុងបន្ទុកជា កូនចំនួន ០៩នាក់ និងប្រពន្ធចំនួន ០១នាក់។

ឃ. ការងារអភិវឌ្ឍន៍វិនិយោគសុទ្ធសរុប

- បានផ្សព្វផ្សាយព័ត៌មានស្តីពីការ ផ្តល់អាហារូបករណ៍ និងការជ្រើសរើសមន្ត្រីចូលបម្រើការតាមក្រសួង ស្ថាប័ននានា

- បានបញ្ជូនមន្ត្រីរាជការចំនួន ០២នាក់ ចូលរួមសិក្ខាសាលាស្តីពី Leadership and Management for Institute Reform and Innovation។

២. ការងារផែនការ ស្ថិតិ និងសម្រេច

-បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ: www.mosvy.gov.kh មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងទី៣ របាយការណ៍ ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ ក្រសួង ស.អ.យ

-បានរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ២០១៤-២០១៨ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

៣. ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់

ក. ការងារបើកផ្តល់

-ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់

-បានបើកផ្តល់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាបកិច្ចសន្យា ផ្តល់ប្រាក់រៀបចំប្រារព្ធពិធីបុណ្យ ជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ផ្តល់ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដៃគូ

-រៀបចំសេចក្តីព្រាងផែនការថវិកា ០៣ឆ្នាំ របស់ក្រសួង ស.អ.យ និងសេចក្តីព្រាងផែនការសកម្ម ភាពកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០១៤-២០១៥។

តារាងស្ថានភាពថវិកា

ជំពូក	អត្ថន័យចំណាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៤	ស្ថានភាពឥណទានថ្មី	អនុវត្តជាក់ស្តែង	ថវិកានៅសល់	ភាគរយ %
	សរុបរួម	43,672,500,000	42,272,500,000	11,831,815,833	30,440,684,167	%27.99
60	ការទិញ	2,348,000,000	2,348,000,000	853,555,100	1,494,444,900	%36.35
61	សេវាខាងក្រៅ	649,800,000	649,800,000	146,258,400	503,541,600	%22.51
62	សេវាខាងក្រៅផ្សេងៗ	2,054,800,000	2,054,800,000	439,482,100	1,615,317,900	%21.39
64	បន្ទុកបុគ្គលិក	7,740,900,000	7,740,900,000	2,445,310,133	5,295,589,867	%31.59
65	ឧបត្ថម្ភធន និងជំនួយសង្គម	30,859,000,000	29,459,000,000	7,947,210,100	21,511,789,900	%26.98
63	ពន្ធ និងអាករ	20,000,000	20,000,000	-	20,000,000	%0.00

ខ. ការងារលទ្ធកម្ម ជួសជុល សាលសង់ ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម និងប្រេង ឥន្ធនៈ

-បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គការ ក្រោមឱវាទ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

៤. ការងារសហប្រតិបត្តិការអន្តរជាតិ អាស៊ាន និងពិភពលោក

-បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និង អន្តរជាតិ ចំនួន ០២គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១៥១ ដែលមានថវិកា សរុបចំនួន ១៥៦.៥៣៩.៦២២,១០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន ៥២អង្គការ មានគម្រោងទឹកប្រាក់សរុបចំនួន ៤៩.៤១០.៨៧០,៥៣ដុល្លារសហរដ្ឋអាមេរិក

-បានសម្របសម្រួល និងសុំទិដ្ឋាការចូល និងពន្យារទិដ្ឋាការជូនមន្ត្រីអង្គការចំនួន ០៣នាក់

-បានសម្របសម្រួលការនាំចូលសម្ភារ ឧបករណ៍ដែលការបង់ពន្ធជាបន្ទុករបស់រដ្ឋជូនអង្គការ ចំនួន ០៤ករណី

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ០៥ដង។

៥. ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង

-បានចុះធ្វើអធិការកិច្ចការអនុវត្តការងាររបស់មន្ទីរ ស.អ.យ ខេត្តកំពត និងខេត្តកែប ដើម្បីពិនិត្យ កែលម្អការអនុវត្តតួនាទី ភារកិច្ច របស់មន្ទីរ។

II-ទិសដៅអនុវត្តបន្ត

១. អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងទាយទេសគ្រោះ និងកិច្ចការគ្រួសារ

- ស្រង់ស្ថិតិប្រជាជនរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់
- ក្តាប់ស្ថិតិជនអនាថា នៅតាមរាជធានី ទីក្រុង ទីប្រជុំជននានា និងទប់ស្កាត់ការហូរចូលមកទីក្រុង និងទីប្រជុំជន ឬឆ្លងដែនទៅកាន់ប្រទេសជិតខាងនិងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ ស្តារនីតិសម្បទា សមាហរណកម្ម ប៉ាន់ប្រមាណ និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស
- បន្តរៀបចំឯកសារកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទ
- បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងឧបករណ៍សម្រាប់វាស់វែងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារជនរងគ្រោះ និងការថែទាំជនរងគ្រោះនៅក្នុងមណ្ឌល។

២. អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

- បន្តចេញប្រកាសបញ្ចេញបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រារបស់រដ្ឋនិងអង្គការ និងផ្សព្វផ្សាយអំពីទម្រង់ក្នុងការបញ្ចេញបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ
- បន្តរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់ប្រធានមន្ទីរ ស.អ.យ ជនបង្គោលកិច្ចការនារី និងកុមារឃុំ សង្កាត់ និងសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់
- រៀបចំសេចក្តីព្រាងដីកាបង្កើតក្រុមការងារថ្នាក់ខេត្តលើការងារគ្រប់គ្រងករណី និងការរំលោភស្តីពីនីតិវិធីបង្រួបបង្រួមគ្រួសារកុមារកំព្រានៅក្នុងមណ្ឌល
- រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងទិន្នន័យកុមារកំព្រា កុមាររងគ្រោះ និងងាយរងគ្រោះនៅថ្នាក់ក្រោមជាតិដល់មន្ត្រីថ្នាក់ជាតិ និងមន្ត្រីបង្គោលក្នុងខេត្តគោលដៅ
- រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួស ការគ្រប់គ្រងករណី និងច្បាប់ស្តីអន្តរប្រទេស ដល់អ្នកពាក់ព័ន្ធ និងមន្ត្រីមន្ទីរ ស.អ.យ ខេត្តព្រៃវែង
- បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលកុមារកំព្រា
- រៀបចំប្រព័ន្ធ Database របស់កុមារដែលកម្មវត្ថុស្តីអន្តរប្រទេស និងកុមារដែលត្រូវគេសុំ
- បន្តរៀបចំកែសម្រួលសៀវភៅផ្គត់ផ្គង់មានស្តីពីស្តីអន្តរប្រទេសជាភាសាខ្មែរ និងអង់គ្លេស
- ធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់រដ្ឋបាលស្តីអន្តរប្រទេស
- រៀបចំបោះពុម្ពកម្រងឯកសារ បទដ្ឋានគតិយុត្តរបស់រដ្ឋបាលស្តីអន្តរប្រទេស
- បន្តពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលស្តីអន្តរប្រទេស
- បន្តពិនិត្យ កែសម្រួល បកប្រែ និងបោះពុម្ពសៀវភៅមគ្គុទេសន៍អនុវត្តន៍ល្អលេខ ២
- បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាណាព្យាបាល ដើម្បីបញ្ជូន ទទួលមកថែទាំ អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន
- បន្តស្វែងរកដៃគូដើម្បីអភិវឌ្ឍវិស័យយុវនីតិសម្បទា និងពង្រឹងសេវាស្តារនីតិសម្បទាជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ
- បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារទំនាស់នឹងច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្តបទល្មើសនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទាភាពញៀនគ្រឿងញៀន

- រៀបចំប្រកាសអន្តរក្រសួង ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារដែលមានអាយុចាប់ពី ៣ (បី) ឆ្នាំឡើងទៅ
- បន្តចេញប្រកាសបញ្ចេញបញ្ជូលជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បន្តរៀបចំសេចក្តីព្រាងផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥
- រៀបចំបង្កើតអនុគណៈកម្មការច្បាប់និងគោលនយោបាយពាក់ព័ន្ធនឹងការការពារ និងអនុគណៈកម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍
- គ្រៀមរៀបចំទិវាកុមារអន្តរជាតិ ១មិថុនា
- រៀបចំបោះពុម្ព និងចែកផ្សាយព្រឹត្តិបត្រស្ថានភាពកុមារលេខទី៣របស់ ក.ជ.ក ដល់ក្រសួងស្ថាប័ន អង្គការពាក់ព័ន្ធ។

៣-អភិវឌ្ឍសុខុមាលភាពជនពិការ

- ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការស្របតាមគោលនយោបាយជាតិ ស្តីពីជនពិការ
- បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍
- បន្តនិរន្តរភាពកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ
- ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជូនជនពិការ
- ជំរុញការផ្តល់របបគោលនយោបាយជួយឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍
- ជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា
- ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីជំរុញដំណើរការរដ្ឋបាលសិទ្ធិជនពិការ
- ជំរុញអនុវត្តនីតិវិធីធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នរដ្ឋ និងបន្តផ្សព្វផ្សាយដល់វិស័យឯកជន ក្នុងការទទួលបានជនពិការចូលបម្រើការងារ (រដ្ឋ ២% ឯកជន ១%)
- បន្តរៀបចំនីតិវិធីសម្រាប់សេវាព្យាបាលដោយចលនា
- បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជូនជនពិការដោយឥតគិតថ្លៃ
- បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជូនជនពិការ
- ជំរុញការរៀបចំនីតិវិធីនៃការធ្វើអធិការកិច្ច វិធានការព្រមានដាក់កំហិត និងជាតិសីលធម៌ផ្សេងៗចំពោះក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលមិនបានអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ
- ចុះធ្វើអធិការកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
- បន្តពង្រីកការដាក់ហិបមូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត
- គ្រៀមរៀបចំវគ្គបណ្តុះបណ្តាលអំពីវិធីសាស្ត្រនានា និងនីតិវិធីនៃការដាក់ហិប ដកហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។

៤-អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

- ជំរុញធ្វើបច្ចុប្បន្នភាពទិន្នន័យសមាគមមនុស្សចាស់
- ពង្រឹងសកម្មភាពសមាគមមនុស្សចាស់ដែលមានស្រាប់ និងជំរុញការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត
- បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់
- បន្តរៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់កាន់តែប្រសើរឡើង។

៥-អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

- បន្តចេញប្រកាសទទួលស្គាល់អតីតមន្ត្រីរាជការស៊ីវិលដែលធ្វើមកក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិរដ្ឋបាល ប.ជ.ស ដែលទើបចូលនិវត្តន៍ និម្មិតនៅក្នុងបន្ទុកថ្មី និងជំរុញការបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធជនាគារ
- បន្តពិនិត្យ កែសម្រួលប្រាក់របបសន្តិសុខសង្គមជូនដល់អតីតមន្ត្រីរាជការស៊ីវិល

- បន្តសហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដំឡើងប្រាក់សោធននិវត្តន៍ជូនអតីតមន្ត្រីរាជការស៊ីវិល
- ជំរុញការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍
- ជំរុញរៀបចំ និងដាក់ឱ្យដំណើរការសាខា ប.ជ.ស ក្រុង ស្រុក ខណ្ឌ នៅតាមរាជធានី ខេត្ត។

៦-អតីតឧបនាយករដ្ឋមន្ត្រី

- បន្តចេញប្រកាសទទួលស្គាល់ អតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ លុបមុខសញ្ញាដែលផុតសុពលភាព
- បន្តរៀបចំកែសម្រួលប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ
- ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិអតីតយុទ្ធជន
- បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- រៀបចំប្រកាសស្តីពីការផ្ទេរការគ្រប់គ្រង និងផ្ទេរការអនុវត្តរបបសន្តិសុខសង្គមរបស់អតីតយុទ្ធជន មន្ទីរ ស.អ.យ រាជធានី ខេត្ត មក ប.ជ.អ
- បន្តរៀបចំ និងដាក់ឱ្យដំណើរការការិយាល័យ និងសាខា ប.ជ.អ នៅរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ
- ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
- រៀបចំប្រកាស ស្តីពីការផ្ទេរការគ្រប់គ្រង និងផ្ទេរការអនុវត្តរបបសន្តិសុខសង្គមរបស់អតីតយុទ្ធជន ខេត្តព្រៃវែង មកស្ថិតក្រោមការគ្រប់គ្រងរបស់ ប.ជ.អ
- ចុះធ្វើអធិការកិច្ចមុខសញ្ញាដែលមិនមកធ្វើបច្ចុប្បន្នភាព និងមុខសញ្ញាដែលធ្វើបច្ចុប្បន្នភាពហើយ មិនមកបើកប្រាក់ពីធនាគារ
- បន្តទទួល ពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះ
- ពង្រឹងការអនុវត្តបេឡាមរណសង្គ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
- ចេញសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦០សព/ខែ
- បំផុសចលនា ៣ពូកែ ក្នុងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
- ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលត្រូវទទួលសម្បទានដ៏សង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌
- ជំរុញសកម្មភាពការងាររបស់គណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់
- រៀបចំទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា។

៧-បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

- ជំរុញឱ្យមានការសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា
- រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តកម្មទ្រព្យ។

៨-អតីតឧបនាយករដ្ឋមន្ត្រី និងពង្រឹងសមត្ថភាពស្ថាប័ន

- បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល
- បន្តរៀបចំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់ និងប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗ ជូនមន្ត្រីរាជការស៊ីវិល
- ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បទបញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឱ្យបានហ្មឺងម៉ាត់
- បញ្ចប់ការរៀបចំរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ
- រៀបចំបកប្រែ បោះពុម្ព និងផ្សព្វផ្សាយដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុងគេហទំព័ររបស់ក្រសួង (www.mosvy.gov.kh)

-ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព

-ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យ បញ្ជីគណនេយ្យ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

-ជំរុញអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាព ការងាររបស់អង្គការ

-ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍ អាស៊ាន និងសហគមន៍អន្តរជាតិ

-បន្តចុះធ្វើអធិការកិច្ចមន្ទីរ ស.អ.យ ខេត្តព្រះសីហនុ កោះកុង និងខេត្តកំពង់ស្ពឺ ដើម្បីពង្រឹង ប្រសិទ្ធភាពការងារ។

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៤

រដ្ឋមន្ត្រី



[Handwritten signature in black ink]

វង សុត